



សំណូមពរសម្រាប់ឆ្នាំ ២០១៩

ចូរយើងកុំភ្លេចទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់

«សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់ ។ ដោយទទួលអ្នកដទៃដូច្នោះ
អ្នកខ្លះបានទទួលទេវទូតទាំងមិនដឹងខ្លួន» (ហេប្រើ ១៣,២)

សហគមន៍តេហ្សូបានរៀបចំបូជនីយចរដោយជឿជាក់ (The pilgrimage of trust) ដើម្បីប្រមូលផ្តុំយុវជនឱ្យ
ជួបជុំគ្នាជាច្រើនទស្សវត្សរ៍កន្លងមកមិនដែលខកខានឡើយ ហើយនៅតែបន្តដំណើរការរហូតមកដល់សព្វថ្ងៃនៅ
គ្រប់ទីបំផុតទាំងអស់ ។

រាល់ការជួបជុំគ្នានីមួយៗ អ្វីដែលនាំឱ្យកត់សម្គាល់ជាងគេគឺការទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ ទាំងយុវជន
ដែលចូលរួម ទាំងអ្នកដែលបើកទ្វារទទួលស្វាគមន៍ភ្ញៀវ ។

កាលពីខែសីហា ឆ្នាំ២០១៤កន្លងទៅ យើងអាចស្តង់មើលឃើញតម្លៃនៃការទទួលស្វាគមន៍ភ្ញៀវនេះជាថ្មីម្តងទៀត
នៅទីក្រុងហុងកុង ក្នុងពេលដែលមានការជួបជុំគ្នារវាងយុវជនមកពីប្រទេសនានាក្នុងទ្វីបអាស៊ី និងមកពីប្រទេស
ផ្សេងទៀត រួមមានយុវជនមកពីប្រទេសនានាដែលធ្លាប់មានជម្លោះ និងខ្លះទៀតមកពីប្រទេសកំពុងមានស្ថាប័ន
រួសនៃប្រវត្តិសាស្ត្រដែលត្រូវការព្យាបាល ។

យុវជនប្រាំពីររយនាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់មកពីតំបន់ផ្សេងៗក្នុងប្រទេសចិន ។ វត្តមានរបស់យុវជន
ដែលមកពីប្រទេសជាច្រើន និងកិច្ចស្វាគមន៍នៅតាមក្រុមគ្រួសារដែលពួកគេបានទទួលនៅទីក្រុងហុងកុងជាទី
សញ្ញាសម្គាល់នៃសេចក្តីសង្ឃឹម ។

គ្រីស្តបរិស័ទក្មេងខ្ចីនៅអាស៊ីទូទៅជាក្រុមតូចភាគតិចនៅក្នុងសង្គម ដែលកំពុងតែមានការប្រែប្រួលយ៉ាងខ្លាំង ។
ពួកគេព្យាយាមទទួលយកកម្លាំងមកពីជំនឿរបស់ពួកគេក្នុងអង្គព្រះគ្រីស្ត ហើយរស់នៅដូចបងប្អូនប្រុសស្រីនៅក្នុង
ព្រះសហគមន៍ ។

បន្ទាប់ពីការជួបជុំយុវជនអឺរ៉ុបនៅទីក្រុងម៉ាឌ្រីដកន្លងទៅ និងនៅឆ្នាំ២០១៩នេះ ទាំងនៅភូមិតេហ្សូ នៅទីក្រុងបេ
រ្លីន នៅទីក្រុងកាត និងនៅទីកន្លែងផ្សេងទៀតក្តី យើងនឹងរិះគិតឱ្យបានស៊ីជម្រៅនៅលើទិដ្ឋភាពផ្សេងស្តីពីការ
ទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ ។

សំណូមពរនានាជាបន្តបន្ទាប់គឺចាក់ឫសនៅក្នុងជំនឿ ។ សំណូមពរទាំងនេះអញ្ជើញគ្រីស្តបរិស័ទឱ្យស្វែងរកប្រភពនៃ
ការទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ក្នុងព្រះជាម្ចាស់ ។ ការរិះគិតនេះនាំយើងឱ្យដាក់សំណួរខ្លួនយើងដែលជារូប
តំណាងរបស់ព្រះជាម្ចាស់ ។ ព្រះជាម្ចាស់មិនផ្តាច់នរណាម្នាក់ចេញនោះទេ តែព្រះអង្គស្វាគមន៍មនុស្សម្នាក់ៗ ។

បងប្រុសទាំងអស់រួមទាំងខ្ញុំឃើញថា បទពិសោធន៍នៃការទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់មិនគ្រាន់តែទាក់ទង
ជាមួយគ្រីស្តបរិស័ទមកពីព្រះសហគមន៍នានាប៉ុណ្ណោះទេ តែក៏មានបងប្អូនជឿសាសនាដទៃ និងបងប្អូនដែលគ្មាន
ជំនឿជងដែរ ។

ក្នុងស្ថានភាពណែលបាក់ កាលណាទំនុកចិត្តហាក់បីដូចជាបាត់បង់ តើយើងនៅមានកម្លាំងចិត្តរួមគ្នារស់នៅដោយ
ចេះទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ និងធ្វើឱ្យការទុកចិត្តរីកចម្រើនឡើងដែរឬទេ?

f. Alois

សំណូមពរទី១៖

ស្វែងរកប្រភពនៃការទទួលភ្ញៀវយ៉ាងរាក់ទាក់ក្នុងព្រះជាម្ចាស់

តាំងពីដើមដំបូងបង្អស់នៃចក្រវាលនេះ ព្រះជាម្ចាស់បានបំពេញកិច្ចការយ៉ាងអាចកំបាំង ។ ការអស្ចារ្យនេះជាបេះដូងនៃបទកំណាព្យក្នុងរឿងស្តីអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលនៅខាងដើមដំបូងអង្គុយនៃព្រះគម្ពីរ ។ ព្រះជាម្ចាស់ទតនូវអ្វីដែលព្រះអង្គបង្កើតឱ្យមានជីវិត បែបទាំងប្រទានព្រះពរដល់ជីវិតទាំងនោះ ។ ព្រះអង្គឃើញថា គ្រប់ស្នាព្រះហស្តទាំងអស់សុទ្ធតែល្អ ។ ចក្រវាលទាំងមូលបានពោរពេញដោយសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីព្រះជាម្ចាស់ ។

នៅពេលខ្លះ យើងយល់ព្រះជាម្ចាស់បន្តិចបន្តួច ប៉ុន្តែយើងអាចទុកចិត្តលើព្រះអង្គដែលសព្វព្រះហឫទ័យឱ្យយើងមានសុភមង្គល និងទទួលស្វាគមន៍យើងទាំងអស់គ្នាដោយឥតលក្ខខណ្ឌជាមុន ។ ព្រះជាម្ចាស់ផ្ទាល់ជាប្រភពនៃការទទួលស្វាគមន៍ ។

លើសពីនេះទៀត តាមរយៈព្រះគ្រីស្ទ ព្រះជាម្ចាស់ក្លាយជាម្នាក់ក្នុងចំណោមយើង ដើម្បីនាំនិងស្វាគមន៍មនុស្សឱ្យបានជិតស្និទ្ធរួមជាមួយព្រះអង្គ ។ ការទទួលស្វាគមន៍របស់ព្រះជាម្ចាស់នេះនាំយើងឱ្យពាល់ត្រូវដល់ទីជម្រៅនៃព្រលឹងរបស់យើង ។ ការទទួលស្វាគមន៍នេះនាំយើងឆ្លង និងទៅហួសពីព្រំដែនទាំងឡាយរបស់មនុស្ស ។

- ប្រឈមនឹងគ្រោះថ្នាក់ដែលកំពុងសង្កត់លើសម័យកាលរបស់យើង តើយើងបណ្តោយឱ្យខ្លួនយើងធ្លាក់ទឹកចិត្តឬមួយយ៉ាង? ដើម្បីបែរក្បាលសេចក្តីសង្ឃឹមរបស់យើងឱ្យនៅមានជីវិត ចូរយើងពិសោធមើលវិញ្ញាណដែលនាំឱ្យភ្ញាក់ផ្អើល គប្បីសម្លឹងមើលជុំវិញខ្លួនយើងដោយកែវភ្នែកដែលចេះប្តឹងថ្លែងពីអ្វីៗទាំងអស់ដែលទាក់ទាញនាំឱ្យចង់គយគន់ ។
- នៅម្នាក់ឯង ឬនៅជាមួយអ្នកដទៃទៀត ចូរអានព្រះគម្ពីរដោយចាប់ផ្តើមពីព្រះគម្ពីរដំណឹងល្អដែលរៀបរាប់អំពីជីវិតរបស់ព្រះយេស៊ូ ។ យើងប្រហែលមិនអាចយល់ទាំងអស់ក្នុងពេលតែមួយ តែជួនកាលយើងអាចដឹងពីសេចក្តីសំខាន់ ។ ចូរយើងមើលព្រះគម្ពីរដូចជាប្រភពមួយដែលនាំឱ្យយើងទុកចិត្តលើព្រះជាម្ចាស់កាន់តែរឹងប៉ឹងឡើង ។

កូនប្រុសដែលបានចាកចេញពីផ្ទះទៅឆ្ងាយ ហើយក៏វិលត្រឡប់ទៅរកឪពុកវិញ ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបបើបទៀតផង ។ (លូកា ១៥,២០)

តើប្រស្នាដែលយើងអានក្នុងកណ្តកម្ពីរដំណឹងល្អតាមសន្តូលូកា ១៥,១១-៣២ នេះបង្រៀនអ្វីដល់ខ្ញុំអំពីការទទួលស្វាគមន៍របស់ព្រះជាម្ចាស់?

សំណូមពរទី២៖

ចូរយកចិត្តទុកដាក់ចំពោះវត្តមានរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើង

ព្រះជាម្ចាស់ប្រទានការទទួលស្វាគមន៍ឱ្យយើង ប៉ុន្តែយើងឆ្លើយតបដោយសេរីភាព ទើបការទទួលស្វាគមន៍នេះ អាចរួមជាមួយព្រះអង្គយ៉ាងពិតប្រាកដ ។

ព្រះយេស៊ូបង្ហាញឱ្យយើងស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ ព្រះអង្គប្រទានមិត្តភាពដល់យើង ។ ព្រះគ្រីស្ទ ឈរយ៉ាងសុភាពនៅមាត់ទ្វារទាំងគោរពទ្រង់ទៀតផង ។ ប្រៀបបីដូចបុរសទុក្ខគំនាម គាត់សង្ឃឹម និងរង់ចាំការ ទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីយើងត្រឡប់មកវិញ ។ ប្រសិនបើមានអ្នកបើកទ្វារទទួលព្រះអង្គ ព្រះអង្គនឹង យាងចូលក្នុងផ្ទះអ្នកនោះ ។

តាមរយៈការអធិដ្ឋានយ៉ាងសាមញ្ញ យើងជួលឱ្យព្រះអង្គចូលគង់ក្នុងដួងចិត្តរបស់យើង ។ ទោះបីពេលខ្លះ យើង ពិបាកដឹងពីវត្តមានរបស់ព្រះអង្គ ព្រះអង្គយាងមកគង់ក្នុងយើង ។

- អធិដ្ឋានក្នុងព្រះវិហារ ទោះបីមានរយៈពេលខ្លីតែមួយភ្លែត ចូរយកពេលទំនេរ ក្នុងពេលល្ងាចឬក្នុង ពេលព្រឹក ដើម្បីថ្វាយទៅព្រះជាម្ចាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង ។ ធ្វើដូច្នោះ យើងកសាង ប៉ាមពលក្នុងចិត្តដើម្បីជម្នះនឹងពេលវេលា ។ យើងនឹករំលឹកពីវត្តមានព្រះគ្រីស្ទរំដោះយើងពីភាពភ័យ ខ្លាច ពោលគឺភាពភ័យចំពោះអ្នកដទៃ ភាពភ័យខ្លាចថាមិនបានខ្ពង់ខ្ពស់ និងការព្រួយបារម្ភប្រឈម ទៅនឹងអនាគតដែលមិនច្បាស់លាស់ ។
- នៅពេលយើងគ្មានពេលវេលាច្រើន យើងអាចនិយាយទូលព្រះគ្រីស្ទអំពីខ្លួនយើង និងអ្នកដទៃ ទាំង អ្នកនៅជិតនិងនៅឆ្ងាយ សូម្បីតែពេលពាក្យពីរបីឃ្លាដូចជាការខ្សឹបជាដើម ។ យើងអាចទូលព្រះ អង្គនូវអ្វីដែលមាននៅក្នុងយើង និងអ្វីដែលយើងពុំយល់ ។ ពាក្យពេចន៍ពីរបីឃ្លាក្នុងព្រះគម្ពីរក៏អាច ឱ្យយើងចងចាំជានិច្ចពេញមួយថ្ងៃ ។

ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញមានព្រះបន្ទូលថា៖ «មើល យើងឈរនៅមាត់ទ្វារ ទាំងគោរពទ្រង់ទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឱ្យ យើង នឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះហើយអ្នកនោះក៏នឹង បរិភោគរួមជាមួយយើងដែរ» (វិវរណៈ ៣,២០) ។

តើអ្វីដែលជួយខ្ញុំឱ្យព្រះគ្រីស្ទ?
តើពាក្យ “បើកទ្វារ” មានន័យអ្វីសម្រាប់ខ្ញុំចំពោះព្រះអង្គ?

សំណូមពរទី៣៖

ចូរទទួលស្វាគមន៍នូវអំណោយទាន និងដែនកម្រិតដែលយើងមានផងដែរ

ព្រះជាម្ចាស់ទទួលស្វាគមន៍អ្វីៗទាំងអស់ក្នុងខ្លួនយើង ការឆ្លើយតបរបស់យើង យើងអាចទទួលបានស្តាយខ្លួនឯងដែលជាមនុស្សម្នាក់ ។ ធ្វើដូច្នោះជាការចាប់ផ្តើមព្យាបាលនូវអ្វីដែលចាំបាច់ចំពោះយើងទាំងអស់គ្នា ។

ចូរយើងលើកតម្កើងព្រះជាម្ចាស់សម្រាប់អំណោយទានរបស់យើង ។ ចូរយើងទទួលស្វាគមន៍ភាពទន់ខ្សោយរបស់យើងដូចជាទ្វារដែលព្រះជាម្ចាស់យាងចូលក្នុងយើង ។ ដើម្បីព្រះអង្គដឹកនាំយើងវែងឆ្ងាយ ដើម្បីជួយយើងកែប្រែជីវិតរបស់យើង ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យយើងចេះទទួលស្វាគមន៍ចំពោះខ្លួនឯងជាមុន ។

ការទទួលស្តាប់ចំពោះដែនកម្រិតរបស់យើងមិនធ្វើឱ្យយើងអស់កម្មក្នុងការប្រឈមទៅនឹងអំពើអយុត្តិធម៌ អំពើហិង្សា និងអំពើជួញដូរមនុស្សនោះទេ ។ ជួយទៅវិញ ការទទួលយល់ព្រមចំពោះដែនកម្រិតរបស់យើងអាចឱ្យយើងមានកម្លាំងតស៊ូជាមួយនឹងដួងចិត្តដែលចេះសម្រុះសម្រួល ។

ព្រះវិញ្ញាណដ៏វិសុទ្ធជាភ្លើងដែលលាក់កប់ជ្រៅនៅក្នុងខ្លួនយើងជ្រាបប្រែប្រួលម្តងៗនូវអ្វីៗគ្រប់យ៉ាងដែលនៅក្នុងយើង និងអ្វីៗនៅជុំវិញយើងដែលប្រឆាំងទៅនឹងជីវិត ។

- ដើម្បីស្វែងរកអំណោយទានរបស់ខ្លួនយើង និងទទួលយល់ព្រមចំពោះដែនកម្រិតរបស់យើង ចូរយើងរកមើលមនុស្សណាដែលអាចទុកចិត្តបាន ដែលអាចស្តាប់យើងដោយសន្តានចិត្តល្អ មនុស្សម្នាក់ដែលជួយឱ្យយើងរីកចម្រើនឡើងទាំងជីវិតនិងជំនឿ ។
- ក្នុងការអធិដ្ឋាន គប្បីប្រៀបធៀបលើកតម្កើង ។ ធ្វើដូច្នោះគឺបង្រួបបង្រួមជីវិតរបស់យើង ។ អធិដ្ឋានប្រៀបធៀបរួមគ្នាជារឿងដែលមិនអាចជំនួសបាន និងលើសពីនេះវាអាចរក្សាសម្លេងឱ្យឆ្លាស់ឡើងក្នុងដួងចិត្តរបស់យើង ។

«អស់អ្នកដែលនៅយឺត និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្អប់ និងមានចិត្តសុភាព ។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ» (ម៉ាថាយ ១១,២៨-៣០) ។

តើអ្វីជាបន្ទុក និងអ្វីជាការសម្រាកដែលព្រះយេស៊ូមានព្រះបន្ទូល?
តើខ្ញុំអាចរៀនអ្វីពីព្រះអង្គ?

សំណូមពរទី៤៖

ចូរស្វែងរកមិត្តភាពនៅក្នុងព្រះសហគមន៍

ដើម្បីចែករំលែកការទុកចិត្តរបស់យើងលើព្រះជាម្ចាស់ជាមួយអ្នកដទៃ យើងត្រូវការមូលដ្ឋានជាច្រើនដែលយើងអាចរកបានមិនគ្រាន់តែជាមួយមិត្តភក្តិពីរបីនាក់ដែលស្គាល់ច្បាស់ ប៉ុន្តែជាមិត្តភាពមួយដែលទូលំទូលាយរួមជាមួយអ្នកដទៃក្រៅពីយើង ។

នៅតាមព្រះវិហារ និងតាមសហគមន៍មូលដ្ឋានប្រមូលមូលគ្នាតាមជំនាន់ខុសៗគ្នា ព្រមទាំងមនុស្សមកពីសង្គមនិងវប្បធម៌ផ្សេងៗ ។ នៅទីនោះមានកំណប់នៃមិត្តភាពមួយដែលជូនកាលមិនធ្លាប់ជួប ហើយដែលត្រូវការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ។

ប្រសិនបើព្រះសហគមន៍តាមមូលដ្ឋានប្រៀបបាននឹងក្រុមគ្រួសារមួយដែលចេះទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពោលជាកន្លែងដែលនាំឱ្យយើងមានអារម្មណ៍ថាជាផ្ទះរបស់ខ្លួន ទោះបីមានភាពសង្ស័យ និងមានសំណួរក្នុងខ្លួន តែមិនភ័យខ្លាចការវិនិច្ឆ័យ ។

ព្រះសហគមន៍កើតមាននៅទីណាដែលព្រះវិញ្ញាណដ៏វិសុទ្ធជំ នៅទីណាដែលមិត្តភាពរបស់ព្រះគ្រីស្ទក៏ចែងហាំងឡើង ។ ប្រទេសមួយចំនួននៅភាគខាងត្បូងមានក្រុមសហគមន៍គ្រីស្ទបរិស័ទតូចៗដែលស្ម័គ្រចិត្តបម្រើអ្នកជិតខាង ឬអ្នកភូមិរបស់ខ្លួន ។ តើពួកគេអាចជាប្រភពដែលជួយបំភ្លឺនៅក្នុងប្រទេសដទៃទៀតដែរឬទេ?

- ការជួបជុំគ្នាដោយទៀងទាត់ក្នុងក្រុមតូចៗដើម្បីអធិដ្ឋាន និងចែករំលែកពិតជាល្អណាស់ ប៉ុន្តែយើងគប្បីគាំទ្រដល់ជីវិតសហគមន៍គ្រីស្ទបរិស័ទធំដែលកើតមាននៅក្នុងក្រុង ឬក្នុងភូមិរបស់យើង ។ តើក្រុមតូចៗរបស់យើងចេះយកចិត្តទុកដាក់ ឧទាហរណ៍ចំពោះអស់អ្នកដែលមកចូលរួមកម្មវិធីនៅថ្ងៃអាទិត្យតែមិនស្គាល់នរណាម្នាក់នៅទីនោះដែរឬទេ?
- ព្រះគ្រីស្ទសព្វព្រះហឫទ័យប្រមូលមូលអស់អ្នកដែលស្រឡាញ់ និងដើរតាមព្រះអង្គឱ្យទៅជាអង្គតែមួយ ហួសពីគណៈដែលខ្លួនជាសមាជិក ។ ចែករំលែកការទទួលស្វាគមន៍ជាមាគ៌ាឆ្ពោះទៅរកការរួបរួមគ្នាជាមួយតែមួយ ។ តើយើងមិនអាចអញ្ជើញអស់អ្នកដែលនៅជុំវិញយើងមានជំនឿប្លែកពីយើងឱ្យអធិដ្ឋានរួមគ្នាជាមួយយើងញឹកញាប់ជាងទម្លាប់ដែលយើងធ្លាប់ធ្វើដែរឬទេ?

នៅលើលើឆ្នាំងមុនពេលព្រះយេស៊ូសុគត ព្រះអង្គឃើញមាតារបស់ព្រះអង្គ និងសាវ័កម្នាក់ដែលព្រះអង្គស្រឡាញ់នៅក្បែរនោះ ។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាព្រះអង្គថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក» ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសាវ័កថា៖ «នេះហើយម្តាយរបស់អ្នក» ។ តាំងពីពេលនោះមក សាវ័កនោះយកគាត់មកនៅជាមួយ» (យ៉ូហាន ១៩,២៥-២៧) ។

នៅក្បែរលើឆ្នាំង ព្រះយេស៊ូបានបង្កើតក្រុមគ្រួសារមួយថ្មីដោយព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់ ។ តើយើងធ្វើដូចម្តេចអាចរស់នៅជាមួយគ្នាដូចជាបងប្អូននាពេលសព្វថ្ងៃនេះ?

សំណួរទី៥៖

សូមអនុវត្តការទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ដោយសប្បុរស

ការទទួលស្វាគមន៍របស់ព្រះជាម្ចាស់ចំពោះយើងជាការអញ្ជើញ ។ តើយើងអាចទទួលអ្នកដទៃដោយមិនធ្វើតាមរបៀបដែលយើងចង់ តែធ្វើតាមរបៀបដែលពួកគេចង់បានដែរឬទេ? តើយើងអាចបណ្តោយខ្លួនឱ្យពួកគេស្វាគមន៍យើងតាមរបៀបរបស់ពួកគេ តែមិនមែនតាមរបៀបរបស់យើងបានដែរឬទេ?

- ចូរយើងក្លាយខ្លួនជាស្រ្តី និងបុរសដែលចេះទទួលស្វាគមន៍ ដោយយកពេលវេលាស្តាប់នរណាម្នាក់ដោយអញ្ជើញគេពិសាអាហារ ចូលទៅក្បែរជនទុក្ខ និងយាយស្តីពិរោះពិសាចំពោះអ្នកដែលយើងជួបជាដើម ។
- នៅចំពោះមុខបញ្ហាប្រឈមធ្ងន់ធ្ងរដោយសារវិបត្តិជនអន្តោប្រវេសន៍ យើងគប្បីរកមធ្យោបាយធ្វើឱ្យការទទួលស្វាគមន៍ក្លាយជាឱកាសមួយ ពោលគឺមិនគ្រាន់តែទទួលស្វាគមន៍អស់អ្នកដែលបានទទួលរួចហើយ តែត្រូវទទួលស្វាគមន៍អស់អ្នកដែលមិនទាន់បានទទួលជងដែរ ។ ការជួបគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ជារឿងចាំបាច់ដោយខានមិនបាន ដ្បិតយើងអាចស្តាប់គ្នាបាន ។ ឧទាហរណ៍ ការស្តាប់រឿងរ៉ាវរបស់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនណាម្នាក់ជាដើម ។ ការជួបអស់អ្នកដែលមកពីទីកន្លែងផ្សេងៗនឹងជួយឱ្យយើងយល់ពីប្រសិទ្ធភាពរបស់ខ្លួនឯងកាន់តែប្រសើរឡើង ហើយក៏ជួយឱ្យយើងស្តាប់ពីអត្តសញ្ញាណរបស់ខ្លួនកាន់តែស៊ីជម្រៅផងដែរ ។
- យើងត្រូវថែទាំផែនដី ។ ភពផែនដីដ៏អស្ចារ្យនេះជាផ្ទះរួមរបស់យើង ។ ចូរយើងថែរក្សាវាដើម្បីអាចទទួលស្វាគមន៍ដល់មនុស្សជំនាន់ក្រោយទៀត ។ ការរំលោភបំពានរបៀបនៃជីវិតរស់នៅជារឿងចាំបាច់ ដើម្បីអាចធ្វើអ្វីៗគ្រប់យ៉ាងបញ្ឈប់គំនិតលេលាដែលធ្វើអាជីវកម្មលើធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានតាមទម្រង់ផ្សេងៗ និងការបំផ្លាញជីវចម្រុះជាដើម ។ នៅពេលយើងរួមសាមគ្គីគ្នាជាមួយនឹងស្នាព្រះហស្តទាំងឡាយ យើងនឹងរកឃើញអំណរសប្បាយដែលហូរមកពីការទាំងអស់នោះ ។

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «យើងសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ» (ម៉ាថាយ ២៥,៤០) ។

យើងត្រូវជួយទំនុកបម្រុងអស់អ្នកដែលក្រខ្វះ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថា៖ «បើឱ្យនោះនឹងបានសុភមង្គលច្រើនជាងទទួល» (កិច្ចការ ២០,៣៥) ។

នៅពេលណាដែលខ្ញុំមានបទពិសោធន៍អំពីការឱ្យហើយទទួលបានសុភមង្គល?
តើខ្ញុំដឹងថា ខ្ញុំក៏ត្រូវការទទួលអ្វីៗពីអ្នកដទៃដែរឬទេ?

បូជនីយចរដោយជឿជាក់ ២០១៩

នៅតេហេរូ

រៀនរាល់សប្តាហ៍ប្រចាំឆ្នាំ

ពីមួយអាទិត្យទៅមួយអាទិត្យមានយុវជនអន្តរជាតិជាច្រើនជួបជុំគ្នា

ចុងសប្តាហ៍អំពីមិត្តភាពរវាងយុវជនគ្រីស្ទបរិស័ទ និងបងប្អូនអ៊ីស្លាម

ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ដល់ថ្ងៃអាទិត្យ ទី២៥ ខែសីហា

ចែករំលែកអំពីទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ អំពីរបៀបអធិដ្ឋាន ។ រកមើលពាក្យផ្សេងៗដើម្បីមើល ឃើញនូវអ្វីដែលបង្រួបបង្រួមយើង និងអ្វីដែលប្លែកពីយើង ។

សប្តាហ៍នៃការរិះគិតសម្រាប់មនុស្សពេញវ័យពីអាយុ១៤-៣៥ឆ្នាំ

ចាប់ពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ដល់ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា

រិះគិត និងចែករំលែកនៅក្នុងក្រុម សិក្ខាសាលាណែនាំដោយវាក្រឹតមកពីប្រទេសផ្សេងៗ ។ បងប្អូនដែលមាន បំណងអាចចូលរួមក្នុងកម្មវិធីពិសេសផ្ដោតលើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ។

នៅទីក្រុងបេរុត

ជំនួបយុវជនគ្រីស្ទបរិស័ទអន្តរនិយាយអន្តរជាតិ

ពីថ្ងៃសុក្រ ទី២២ ខែមិនា ដល់ថ្ងៃអង្គារ ទី២៦ ខែមិនា

ព្រះសហគមន៍នានានៅលីបង់ និងក្រុមប្រឹក្សាព្រះសហគមន៍នៅមជ្ឈិមបូព៌ាទទួលស្វាគមន៍យុវជនជួបជុំគ្នាជាលើក ដំបូងរៀបចំដោយតេហេរូនៅលីបង់ ។

នៅទីក្រុងកាត

ជំហានបន្ទាប់នៃបូជនីយចរដោយជឿជាក់នៅអាព្រិច

ពីថ្ងៃពុធ ទី២៥ ខែកញ្ញា ដល់ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា

នៅអាព្រិចខាងត្បូង និងនៅប្រទេសឯទៀតអញ្ជើញយុវជនឱ្យធ្វើដំណើររួមគ្នាដើម្បីប្រារព្ធ និងផ្តល់សក្ខីភាព ជាមួយគ្នាចំពោះជំនឿរបស់ពួកគេ ។

នៅទីក្រុងវ្រូតស្វ័រ (Wrocław)

ជំនួបយុវជនអឺរ៉ុប

ពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២០

ជំនួបយុវជនអឺរ៉ុបលើកទី៤២នឹងប្រព្រឹត្តទៅនៅទីក្រុងវ្រូតស្វ័រ (Wrocław) ប្រទេសប៉ូឡូញ

ព័ត៌មានបន្ថែមអំពីជំនួបផ្សេងៗសូមមើល:

www.taize.fr     @taize